



L202506030423TD3887

ថ្ងៃ អង្គារ ១២ ខែ មិថុនា ឆ្នាំម្សាញ់ សប្តាស័ក ព.ស. ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០២៥

សេចក្តីណែនាំ

ស្តីពី

នីតិវិធីនៃការប្រកាសពន្ធចំពោះប្រតិបត្តិការកើតឡើង

និងបានកត់ត្រាក្នុងបញ្ជីគណនេយ្យមុនការទូទាត់ប្រាក់

ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing)

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ និងប្រកាសលេខ ៥៧៨ សហវ.ប្រក.អពជ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីពន្ធលើប្រាក់ចំណូល អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ជាអភិបាល បណ្ឌិត ឬកម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ឱ្យបានជ្រាបថា ស្របតាម ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍមុខងារ “ប្រកាសពន្ធចំពោះប្រតិបត្តិការកើតឡើង និងបានកត់ត្រាក្នុងបញ្ជីគណនេយ្យមុនការទូទាត់ប្រាក់” រួចរាល់ ដើម្បីអនុញ្ញាតឱ្យអ្នកជាប់ពន្ធអាចធ្វើការកត់ត្រាប្រតិបត្តិការ ចំណូល-ចំណាយកើតឡើងមុនមានការទូទាត់ និងកត់ត្រាប្រតិបត្តិការចំណូល-ចំណាយតាមវិក្កយបត្រជាក់ស្តែង ទៅក្នុង ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមណែនាំអំពីនីតិវិធី និងការប្រើប្រាស់មុខងារបន្ថែមថ្មី ដូចខាងក្រោម៖

I. គោលការណ៍ និងនីតិវិធី

អនុលោមតាមមាត្រា៦ នៃច្បាប់ស្តីពីសារពើពន្ធ និងកថាខណ្ឌ១ នៃប្រការ៤៣ និងកថាខណ្ឌ១ នៃប្រការ៥៩ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណូល ស្របតាមច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធត្រូវអនុវត្តវិធានគណនេយ្យតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដោយផ្អែកលើមូលដ្ឋានគណនេយ្យបង្កើន និងត្រូវកត់ត្រាចូលបញ្ជីគណនេយ្យនូវ រាល់ប្រតិបត្តិការតាមលំដាប់ដែលប្រតិបត្តិការទាំងនោះបានកើតឡើង។ ដោយឡែក សម្រាប់គោលដៅនៃពន្ធកាត់ទុក អ្នកជាប់ពន្ធត្រូវកត់ត្រាចំណាយបង្កើនជារៀងរាល់ខែទៅតាមលទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទិនទៅនឹងខ្ទង់ ចំណាយនោះបានកើតឡើង ទោះបីខ្ទង់ចំណាយនោះត្រូវបានទូទាត់ ឬមិនទាន់បានទូទាត់ក្តី ហើយប្រតិបត្តិការណាមួយ ដែលជាកម្មវត្ថុនៃពន្ធកាត់ទុក ដែលបានឬត្រូវកត់ត្រា ចាត់ទុកថាបានទូទាត់។

II. ការប្រើប្រាស់ប្រព័ន្ធ

លោក-លោកស្រី អាចជ្រើសរើសការប្រកាសពន្ធចំពោះប្រតិបត្តិការកើតឡើង និងបានកត់ត្រាក្នុងបញ្ជីគណនេយ្យ មុនការទូទាត់ប្រាក់ សម្រាប់ប្រតិបត្តិការទិញ-លក់ និងប្រតិបត្តិការដែលជាកម្មវត្ថុជាប់ពន្ធកាត់ទុក នៅក្នុងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) ដោយអនុវត្តតាមជំហានដូចខាងក្រោម៖



L202506030423TD3887

ជំហានទី១៖ ចូលប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវិកម្មតាមអនឡាញ (e-Filing) ដោយប្រើប្រាស់គណនី និងអនុវត្តនីតិវិធីដូចគ្នាទៅនឹងការប្រកាសពន្ធអាជីវិកម្មប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក។

ជំហានទី២៖ ចូលមុខងារ “បញ្ជីទិនានុប្បវត្តិទិញ-លក់” និង “បញ្ជីពន្ធកាត់ទុក” ដោយចុចប៊ូតុង “បន្ថែមថ្មី” បន្ទាប់មកអនុវត្តតាមនីតិវិធីដូចខាងក្រោម៖

ក. ការកត់ត្រាប្រតិបត្តិការកើតឡើង និងបានកត់ត្រាក្នុងបញ្ជីគណនេយ្យមុនការទូទាត់ប្រាក់

សូមគូសសញ្ញា “✓” ត្រង់ប្រអប់ចំណាយបង្គរ សម្រាប់ប្រតិបត្តិការបង្គរលើការទិញទំនិញ និងសេវា និងប្រតិបត្តិការជាប់ពន្ធកាត់ទុក និងសូមគូសសញ្ញា “✓” ត្រង់ប្រអប់ចំណូលបង្គរ សម្រាប់ប្រតិបត្តិការបង្គរលើការលក់ទំនិញ និងសេវា បន្ទាប់មកបញ្ចូលព័ត៌មានប្រតិបត្តិការតាមប្រព័ន្ធគ្រប់គ្រង រួចសូម “រក្សាទុក”។

ខ. ការកត់ត្រាប្រតិបត្តិការតាមវិក្កយបត្រជាក់ស្តែង

ចំពោះការប្រកាសប្រតិបត្តិការតាមវិក្កយបត្រជាក់ស្តែង ដែលត្រូវកាត់កងជាមួយប្រតិបត្តិការបង្គរដែលបានប្រកាសរួចកន្លងមក សូមលោក លោកស្រី បញ្ចូលព័ត៌មានប្រតិបត្តិការរួច សូមគូសសញ្ញា “✓” ត្រង់ប្រអប់ដែលមានពាក្យ “ចុចប្រអប់នេះ ប្រសិនបើមានសក្ខីបត្របង្គរ” បន្ទាប់មកសូមចុចប៊ូតុង “បន្ថែមសក្ខីបត្របង្គរ” ដើម្បីស្វែងរកសក្ខីបត្រដែលធ្លាប់បានបង្គរតាមរយៈការិយបរិច្ឆេទ (ឆ្នាំ) ឬលេខសក្ខីបត្របានបង្គរ បន្ទាប់មកទៀតសូមជ្រើសរើសសក្ខីបត្រនោះឱ្យបានត្រឹមត្រូវ ដោយចុចប៊ូតុង “ដាក់ចូលបញ្ជីសក្ខីបត្រ” រួចសូម “រក្សាទុក”។

ជំហានទី៣៖ ចូលមុខងារ “បញ្ជីប្រកាសពន្ធប្រចាំខែ” ដើម្បីបន្តនីតិវិធីប្រកាសពន្ធដូចគ្នាទៅនឹងការប្រកាសពន្ធអាជីវិកម្មប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក។

ដើម្បីឈ្ងុងយល់បន្ថែមអំពីនីតិវិធីខាងលើ អ្នកប្រើប្រាស់អាចអានសៀវភៅណែនាំស្តីពីការប្រើប្រាស់មុខងារនេះ ដែលមាននៅលើគេហទំព័រ <https://www.tax.gov.kh> ឬទូរស័ព្ទមក GDT Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android ឬតាមរយៈ Telegram Channel ព័ត៌មានពន្ធដារកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការអនុវត្តវិធានការដូចបានជម្រាបជូនខាងលើ នឹងជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធជាក់ជាពុំខាន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ប្រតិភូរាជរដ្ឋាភិបាល

ឧបនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ



[Signature]
គង់ វិបុល

Telegram Channel
ព័ត៌មានពន្ធដារកម្ពុជា



@GDTCAMBODIANEWS